

សមាជិកគណៈគ្រប់គ្រងការអប់រំ

ការពណ៌នាអំពីការងារ

គណៈគ្រប់គ្រងការអប់រំ គឺជាអ្នកគ្រប់គ្រងសាលារៀនសាធារណៈ សាលារៀនដែលគ្រប់គ្រងដោយឪស្រីក ព្រមទាំងសាលារៀនឯកជនដែលទទួលបានថវិកាឧបត្ថម្ភពីរដ្ឋ ទាំងអស់ នៅក្នុងក្រុងហ្សឺណែវខែល ហ្វ្រង់ ។ ក្នុងនាមជាផ្នែកមួយរបស់គណៈគ្រប់គ្រងការអប់រំ សមាជិកម្នាក់ៗ ត្រូវចេះធ្វើការមេត្តា ដើម្បីមើលការខុសត្រូវលើកិច្ចការគោលនយោបាយ កញ្ចប់ថវិកា ព្រមទាំងសេចក្តីសម្រេចផ្នែកហិរញ្ញវត្ថុ សំខាន់ៗទាំងអស់សម្រាប់ស្ថាប័នឪស្រីក ។ គណៈគ្រប់គ្រងការអប់រំ គឺជាអ្នកចាត់តាំង និងវាយតម្លៃស្តង់ដារសាលារៀន អនុម័តថវិកាប្រតិបត្តិ និងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ផ្តល់ការអនុញ្ញាតចំពោះការទទួល ឬការចំណាយមូលនិធិ និងផ្តល់ការអនុញ្ញាតចំពោះសាលារៀនឯកជនដែលទទួលបានថវិកាសម្រាប់ប្រតិបត្តិការ ផងដែរ ។ លើសពីនេះ សមាជិកគណៈគ្រប់គ្រងការអប់រំ ត្រូវចូលរួមការប្រជុំប្រចាំខែជាប្រែប្រួលរបស់សាលារៀនសាធារណៈ ចូលរួមប្រជុំជំនុំជម្រះក្នុងមួយឆ្នាំជាមួយសមាជិកក្រុមប្រឹក្សាក្រុង និងអភិបាលក្រុង ចូលរួមសវនាការ ចូលរួមការប្រជុំគណៈកម្មការ និងត្រូវចុះជួបសាលារៀនសាធារណៈជាប់ជាប្រចាំ ។

នេះគឺជាតំណែងមិនមានប្រាក់ខែ ដែលក្នុងមួយខែ ត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការ ដោយរួមទាំងការប្រជុំជាលក្ខណៈបុគ្គល និងការរៀបចំសម្រាប់ការប្រជុំនានា ។

លក្ខណៈសម្បត្តិតាមផ្លូវច្បាប់

- **សមាជិកគណៈគ្រប់គ្រងការអប់រំ ត្រូវតែជាបុគ្គលមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖**
 - ជាពលរដ្ឋរបស់រដ្ឋកម្ពុជា
 - ជាមនុស្សមានចរិតល្អលក្ខណៈល្អ
 - យ៉ាងហោចណាស់មានអាយុដប់ប្រាំបី (១៨) ឆ្នាំ
 - ជាពលរដ្ឋរស់នៅក្នុងក្រុងនេះ យ៉ាងហោចណាស់មួយ (១) ឆ្នាំ នៅមុនថ្ងៃទទួលបានការតែងតាំង
 - **សមាជិកគណៈគ្រប់គ្រងការអប់រំ មិនអាចជាមនុស្សដូចខាងក្រោមឡើយ ៖**
 - បុគ្គលណាម្នាក់ដែលមានតួនាទីក្នុងការិយាល័យ ឬកាន់តំណែងមានប្រាក់ខែរបស់រដ្ឋ
- បាលក្រុង
- និយោជិករបស់ស្ថាប័នឪស្រីកនៃក្រុងហ្សឺណែវខែលហ្វ្រង់
 - បុគ្គលណាម្នាក់ដែលមានតំណែងដូចខាងក្រោម ៖
 - ស្នងការខោនធី
 - មេធាវីឪស្រីក
 - ហិរញ្ញកក្រុង
 - សមាជិកក្រុមប្រឹក្សា
 - បុគ្គលណាម្នាក់ដែលត្រូវបានបញ្ឈប់ពីការងាររបស់សហព័ន្ធ រដ្ឋ ឬការិយាល័យ មូលដ្ឋាន ពាក់ព័ន្ធនឹងរឿងទំនុកចិត្ត ឬប្រាក់កម្រៃសម្រាប់ការប្រព្រឹត្តអំពើទុច្ចរិត
 - បុគ្គលណាម្នាក់ដែលបានធ្វើជាសមាជិកគណៈគ្រប់គ្រងអប់រំចំនួន៣អាណត្តិពេញរយៈពេលហើយ
 - បុគ្គលណាម្នាក់ដែលបម្រើការជាសមាជិកគណៈកម្មការគ្រប់គ្រងរបស់សាលារៀនឯកជនទទួលបានថវិការដ្ឋ សម្រាប់ប្រតិបត្តិការដែលមានទីតាំងនៅក្នុងក្រុងហ្សឺណែវខែលហ្វ្រង់

លក្ខណៈសម្បត្តិផ្ទាល់ខ្លួន ៖

បន្ថែមពីលើលក្ខណៈសម្បត្តិតាមផ្លូវច្បាប់ ដែលបានចែងខាងលើ បេក្ខជនដែលអាចតែងតាំងជាសមាជិកគណៈគ្រប់គ្រងការអប់រំ សម្រាប់ស្ថាប័នឪស្រីករបស់ក្រុងហ្សឺណែវខែលហ្វ្រង់ ត្រូវតែ ៖

- បង្ហាញឲ្យឃើញការប្តេជ្ញាចិត្តចំពោះការអប់រំយុវជនរបស់ក្រុងយើងទាំងអស់គ្នា ហើយត្រូវធានាឲ្យបានថា គ្រប់សាលារៀនទាំងអស់ក្នុងក្រុងហ្សឺណែវខែលហ្វ្រង់គឺសុទ្ធតែជាសាលារៀនដែលមានគុណភាព ។
- បង្ហាញឲ្យឃើញភាពស្មោះត្រង់ និងបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តចំពោះការលាតត្រដាង និងការដោះស្រាយជម្លោះផលប្រយោជន៍ ប្រសិនបើមានរឿងបែបនេះកើតឡើង
- ចេះធ្វើការជាក្រុមជាមួយសហការី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលពួកគេមានទស្សនៈផ្សេងៗគ្នាចំពោះសហគមន៍ការអប់រំរបស់ក្រុងហ្សឺណែវខែលហ្វ្រង់ ។
- យល់ពីបញ្ហាប្រឈមរបស់ការអប់រំនៅទីក្រុង និងលះបង់ដើម្បីភាពប្រសើរឡើងរបស់សាលារៀននៅក្នុងក្រុងហ្សឺណែវខែលហ្វ្រង់
- យ៉ាងហោចណាស់ត្រូវមានឯកទេសចំពោះជំនាញណាមួយខាងក្រោម ៖ ហិរញ្ញវត្ថុ ច្បាប់ ឬការគ្រប់គ្រងពាណិជ្ជកម្មនៃឧស្សាហកម្មខ្នាតធំ ប្រព័ន្ធសាលារៀនរបស់ស្ថាប័នឪស្រីក និងសាលារៀនឯកជនយកថវិការដ្ឋរបស់ក្រុងហ្សឺណែវខែលហ្វ្រង់ ទស្សនៈបច្ចុប្បន្នចំពោះការអប់រំ និងការបង្រៀន ការគ្រប់គ្រងសាលារៀន កិច្ចការសហគមន៍ សេវាកម្មសង្គមកិច្ច និង/ឬ គេហកិច្ចសាធារណៈ ។
- មាន ឬធ្លាប់មានកូនចុះឈ្មោះចូលរៀនក្នុងសាលារៀនគ្រប់គ្រងដោយឪស្រីក ឬសាលារៀនឯកជនយកថវិការដ្ឋសម្រាប់ប្រតិបត្តិការ ឬសម្មុទ្ធនាមប្រចាំខែនៅសាលារៀនគ្រប់គ្រងដោយឪស្រីក ឬសាលារៀនឯកជនយកថវិការដ្ឋសម្រាប់ប្រតិបត្តិការ ។

- ជាអ្នកតំណាងភាពចម្រុះនៃក្រុងហ្សឺណែវ ហើយប្តេជ្ញាចំពោះទិដ្ឋភាពទាំងអស់នៃភាពចម្រុះ និងការរាប់បញ្ចូលអ្នកទាំងអស់គ្នា។
- មានបទពិសោធន៍ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័នធំៗ ឬមានបទពិសោធន៍ដែលសមមូលគ្នានេះ ដែលអាចយកមកប្រើសម្រាប់មើលការខុសត្រូវ ស្នូលឌីស្ត្រិបូរបស់ក្រុងហ្សឺណែវ ខែលហ្សឺណែវ ដែលមានកញ្ចប់ថវិកាប្រចាំឆ្នាំជិតដល់ ៣០០លានដុល្លារ។
- មានសមត្ថភាពអាចបំពេញភារកិច្ចទាំងអស់ដោយប្រើភាសាអង់គ្លេស ។